


បន្តរក្សាសហគមន៍របស់អ្នកឱ្យមានសុវត្ថិភាព

ដោយមានលំហាតម្នាក់បន្ថែមបន្តិច

អ្នកមានលំហាតម្នាក់កាន់តែធំ រវាងអ្នក និងមនុស្សដទៃទៀត វាធ្វើឱ្យជំងឺផ្លូវដង្ហើមនានា ដូចជា COVID-19 និងគ្រុនផ្តាសាយ កាន់តែពិបាកក្នុងការឆ្លងរាលដាល។



ការពារខ្លួនអ្នកផ្ទាល់ និងសហគមន៍របស់អ្នក ដោយស្ថិតនៅចម្ងាយ 1.5 ម៉ែត្រ ពីមនុស្សដទៃទៀត។



ពាក់ម៉ាស់ ដើម្បីការពារខ្លួនអ្នកផ្ទាល់ និងអ្នកដទៃទៀត។



ស្នាក់នៅផ្ទះ នៅពេលអ្នកមានអារម្មណ៍ឈឺ។



ហៅទូរសព្ទទៅលេខ 1800 020 080 ប្រសិនបើអ្នកព្រួយបារម្ភអំពីធាតុសញ្ញារបស់អ្នក ឬជ្រើសរើសជម្រើសទី ៨ សម្រាប់សេវាបកប្រែដោយឥតគិតថ្លៃ

health.gov.au/covid19-translated